

សុន្ទរកថាស្វាគមន៍  
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី  
« ការវាយតម្លៃតម្រូវការនិងការតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិទ្ទរដ្ឋបាល »  
សាលប្រជុំទន្លេបាសាក់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥

- សូមគោរព ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាកូមិទ្ទរដ្ឋបាលជាទីគោរពដ៏ខ្ពង់ខ្ពស់
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាសមាជិក សមាជិកាអង្គសិក្ខា សាលា ជាទីគោរពរាប់អាន!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាពន្លឹក ព្រមជាមួយនឹងបុព្វសិទ្ធិដ៏វិសេស ដើម្បីសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលមានវត្តមានក្នុងឱកាសដឹកនាំនៃសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវាយតម្លៃតម្រូវការ និងការតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិទ្ទរដ្ឋបាល ។

ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៥ នៃរដ្ឋសភាសាលាកូមិទ្ទរដ្ឋបាល ត្រូវបានផ្ទេរឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ។ សាលាកូមិទ្ទរដ្ឋបាល មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើងក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រដល់ក្រសួង ស្ថាប័ន និងមន្ត្រីរាជការទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ក្នុងបរិបទនៃការផ្លាស់ប្តូរដ៏ធំធេងរបស់សង្គមកម្ពុជា និងតំបន់ការប្រកួតប្រជែង និងសេចក្តីត្រូវការនៃសេវាសាធារណៈដែលមានការវិវត្តន៍ និងការកើនឡើងជាលំដាប់។ ក្នុងន័យនេះ ការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពនៃសេវាបណ្តុះបណ្តាលផ្តល់ដោយគ្រឹះស្ថានសាធារណៈមួយនេះ ត្រូវបានកំណត់ចូលក្នុងរបៀបវារៈជាអាទិភាពរបស់ក្រសួងមុខងារសាធារណៈ។

ក្នុងការបំពេញបេសកកម្មរបស់ខ្លួន សាលាកូមិទ្ទរដ្ឋបាលបានរៀបចំ និងផ្តល់នូវវគ្គបណ្តុះបណ្តាលរយៈពេលវែងនិងខ្លី សម្រាប់បេក្ខជនដែលនឹងក្លាយខ្លួនជាមន្ត្រីរាជការ និងសម្រាប់មន្ត្រីរាជការដែលកំពុងបំពេញការងារស្រាប់។ ក្នុងនោះ សាលាកូមិទ្ទរដ្ឋបាល ផ្តល់វគ្គបណ្តុះបណ្តាលពីប្រភេទជាចំបង គឺ (១) វគ្គបណ្តុះបណ្តាលដំបូង និង (២) វគ្គបណ្តុះបណ្តាលបន្ត។ វគ្គបណ្តុះបណ្តាលដំបូង ដែលជ្រើសរើសសិស្ស និស្សិត មន្ត្រីរាជការចូលរៀនតាមរយៈការប្រឡងប្រជែង ហើយការសិក្សាមានរយៈពេល ២ឆ្នាំ និង ១ឆ្នាំ បានដំណើរការជាហូរហែ និងសម្រាប់រយៈពេលកន្លងមក សាលាបានបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីមធ្យម សរុបចំនួន ៧៤២នាក់។ បច្ចុប្បន្ន សាលាកំពុងធ្វើការបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី៨ ចំនួន ៦០នាក់ និងសិស្សមន្ត្រីក្រុមការជំនាន់ទី៦ ចំនួន ៥៥នាក់។ ដោយឡែក ការបណ្តុះបណ្តាលបន្ត ត្រូវបានរៀបចំជាវគ្គវិក្រឹត្យការរយៈពេលសិក្សា ៩ ទៅ ១២ខែ សម្រាប់មន្ត្រីរាជការក្របខណ្ឌចាត់តាំងដោយក្រសួង-ស្ថាប័ន។ គិតមកទល់ឆ្នាំ២០១៥ នេះ សាលា

បានបើកវគ្គវិក្រិត្យការដល់មន្ត្រីសរុបចំនួន ៣ ៤២២នាក់។ ក្នុងឆ្នាំ ២០១៥ វគ្គវិក្រិត្យការមន្ត្រីជាន់ខ្ពស់ និងមន្ត្រី  
មធ្យម មានកម្មសិក្សាការីចំនួន ១៩៨នាក់ មកពីក្រសួង-ស្ថាប័ន មន្ទីរ ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

ទន្ទឹមនេះ សាលាកូមិទ្ធរដ្ឋបាលក៏បានពង្រីកវិសាលភាពនៃសេវាបណ្តុះបណ្តាលរបស់ខ្លួន តាមរយៈកិច្ច  
សហការជាមួយក្រសួង ស្ថាប័ន ដូចជាក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ជាដើម។ ផ្អែកលើអនុស្សាវរណៈ  
រវាងក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ សាលាបានរៀបចំវគ្គបណ្តុះ  
បណ្តាលខ្លីរយៈពេល ៣ខែ ចំនួន ២វគ្គ ដល់មន្ត្រីក្រសួងបរិស្ថាន ក្នុងនោះ មន្ត្រីមធ្យមរដ្ឋបាលកណ្តាលជំនាន់ទី១  
ចំនួន ២៣នាក់ និងមន្ត្រីមធ្យមថ្នាក់ក្រោមជាតិ ចំនួន ២៣នាក់ និងកំពុងបន្តបណ្តុះបណ្តាលមន្ត្រីមធ្យមបរិស្ថាន  
ជំនាន់ទី២ ចំនួន ២០នាក់។ ក្រសួងមុខងារសាធារណៈ ក៏បានសហការជាមួយក្រសួងទេសចរណ៍ តាមរយៈការចុះ  
អនុស្សាវរណៈ នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥ សំដៅបណ្តុះបណ្តាលមន្ត្រីក្រសួងទេសចរណ៍ និងសម្របសម្រួល  
ការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ។ ការពង្រីកវគ្គបណ្តុះបណ្តាលខ្លីៗ ដោយសហការជាមួយ  
ក្រសួង ស្ថាប័នសាមីផ្ទាល់ ត្រូវបានកត់សម្គាល់ថាមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់  
ក្រសួង ស្ថាប័ន ហើយដែលអាចក្លាយជាគំរូនៃកិច្ចសហការរវាងសាលាកូមិទ្ធរដ្ឋបាល និងក្រសួង ស្ថាប័នដទៃទៀត  
ផងដែរ។

ជានិច្ចកាល សាលាកូមិទ្ធរដ្ឋបាល តែងបានយកចិត្តទុកដាក់ដល់ការលើកកម្ពស់គុណភាពនៃការបណ្តុះ  
បណ្តាល។ សាលា បានខិតខំខ្លះខ្លែងទាក់ទាញនូវសាស្ត្រាចារ្យ គ្រូបណ្តុះបណ្តាល អ្នកជំនាញ ព្រមទាំងថ្នាក់ដឹកនាំ  
ជាតិ និងអន្តរជាតិ ក្នុងការផ្តល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីសិក្ខាកាម។ លើសពីនេះ  
សាលាបានបញ្ចូលមុខវិជ្ជា និងវិធីសាស្ត្រគុកោសល្យថ្មី ដូចជា ករណីសិក្សាដែលសង្កត់ធ្ងន់លើការងារអនុវត្តន៍ជាក់  
ស្តែងពាក់ព័ន្ធនឹងគោលនយោបាយសាធារណៈ និងកិច្ចការរដ្ឋបាល ដោយបញ្ចូលចំណេះដឹងខាងទ្រឹស្តីទៅក្នុង  
តថភាពបច្ចុប្បន្ននៃសកម្មភាពក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិផង។ វិធីសាស្ត្រគុកោសល្យ  
ថ្មីនេះ ក៏រួមបញ្ចូលផងដែរនូវកម្មវិធីសិក្ខាសាលា សន្និសីទ និងទស្សនកិច្ចសិក្សាដែលភ្ជាប់ទ្រឹស្តីជាមួយនឹង  
ការអនុវត្តជាក់ស្តែង។ សាលាកូមិទ្ធរដ្ឋបាល បានដាក់ចេញកម្មវិធីសិក្ខាសាលា និងសន្និសីទជារៀងរាល់សប្តាហ៍  
និងសរុប ៩០ម៉ោងក្នុងមួយឆ្នាំ ដែលវាក្មេង គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ រួមមានឧបនាយករដ្ឋមន្ត្រី  
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័ននៃអង្គការជាតិ និងអន្តរជាតិ ។

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មលើការបណ្តុះបណ្តាល ឱ្យឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន សាលា  
កូមិទ្ធរដ្ឋបាល បានពង្រឹង និងអភិវឌ្ឍផងដែរនូវកិច្ចសហប្រតិបត្តិការបច្ចេកទេស និងគុកោសល្យជាមួយនឹងស្ថាប័ន  
ក្នុងស្រុក និងបរទេស សំដៅធ្វើឱ្យលក្ខខណ្ឌបណ្តុះបណ្តាលមន្ត្រីរាជការគ្រប់វិស័យទាំងអស់ មានលក្ខណៈកាន់តែ  
ប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាអាទិ៍៖ សាលាបាននឹងបន្តភាពជាដៃគូផ្នែកបណ្តុះបណ្តាលនៅក្នុងកម្ម  
វិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade Swap) របស់ក្រសួងពាណិជ្ជកម្ម ដែលមានការគាំទ្រពីធនា  
គារពិភពលោក សហការជាមួយក្រសួងកិច្ចការនារី និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានដាក់  
បញ្ចូលក្នុងកម្មវិធីសិក្សានូវមុខវិជ្ជាស្តីពីយ៉េនឌ័រ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ សាលាបាននិងកំពុងបន្តពង្រីក

កិច្ចសហប្រតិបត្តិការជាមួយសាលាជាតិរដ្ឋបាលបារាំង សាកលវិទ្យាល័យស៊ីដនី សាលាមុខងារសាធារណៈស៊ីដនី កិច្ចសហប្រតិបត្តិការជាមួយសាលាជាតិរដ្ឋបាលបារាំង សាកលវិទ្យាល័យ Kentucky សហរដ្ឋអាមេរិក សាកលវិទ្យាល័យការបរទេសចិន វិទ្យាស្ថានការបរទេសថៃ សាលារដ្ឋបាលកូរ៉េ និងវិទ្យាស្ថានដៃគូដទៃទៀត។ ផ្អែកលើមតិ៍នេះ សាលាកូមិទ្ធិរដ្ឋបាល នឹងពង្រឹងពង្រីកបន្ថែម ទៀតនូវភាពជាដៃគូជាមួយគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ និងឯកជនក្នុងស្រុក ស្ថាប័នជាតិ អន្តរជាតិ ព្រម ទាំងជាមួយគ្រឹះស្ថានទាំងឡាយដែលមានបេសកកម្មប្រហាក់ប្រហែលគ្នា សំដៅធ្វើឱ្យប្រសើរឡើងនូវការបណ្តុះ បណ្តាល។

ដូចដែលបានគូសបញ្ជាក់នៅក្នុងចំណងជើងនៃសិក្ខាសាលារួចជាស្រេច ព្រឹត្តិការណ៍ថ្ងៃនេះ អាចឱ្យយើង ទាំងអស់គ្នាបានយល់យ៉ាងច្បាស់អំពីគោលបំណង និងលទ្ធផលរំពឹងទុកនៃការជួបជុំគ្នាសម្រាប់រយៈពេលពេញមួយ ថ្ងៃនេះ។ តាមរយៈកាលានុវត្តភាពដ៏មានតម្លៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ អ្នកជំនាញ និងសិក្ខាកាម ទាំងកម្រិតគោលនយោបាយ សិក្សា និងប្រតិបត្តិ នឹងជួបប្រាស្រ័យ ផ្លាស់ប្តូរយោបល់គ្នាលើការងារនៃការកសាង សមត្ថភាពមន្ត្រីរាជការ និងការឆ្លើយតបរបស់គ្រឹះស្ថានបណ្តុះបណ្តាលចំពោះសេចក្តីត្រូវការរបស់ ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ ការផ្តល់ការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យ មានការគិតគូរយកចិត្តទុកដាក់បំផុត ដើម្បីធានាបាននូវប្រសិទ្ធភាពចំណាយ គុណភាពបណ្តុះបណ្តាល និង ភាពឆ្លើយតបនឹងសេចក្តីត្រូវការរបស់បុគ្គលនិងស្ថាប័ន។

សិក្ខាសាលានាថ្ងៃនេះ នឹងត្រូវដំណើរការទៅដោយផ្សារភ្ជាប់ជាមួយនូវបទបង្ហាញពាក់ព័ន្ធស្ថានភាពបច្ចុប្បន្ន នៃសាលាកូមិទ្ធិរដ្ឋបាល កិច្ចសហការរវាងសាលាកូមិទ្ធិរដ្ឋបាលជាមួយក្រសួង ស្ថាប័ន និងការពិនិត្យមើលអំពីដំណើរ ការនៃការសិក្សា។ ជាមួយគ្នានេះ សមាជិក សមាជិកានៃអង្គសិក្ខាសាលា នឹងត្រូវអញ្ជើញឱ្យចូលរួមតាមក្រុមពិភាក្សា ផ្អែកលើកម្រងសំណួរដែលតាមត្រៀមទុកជាស្រេច។ គំនិតផ្តួចផ្តើមថ្មីៗ នឹងត្រូវបានលើកទឹកចិត្ត សម្រាប់ការ ពិភាក្សា ដើម្បីវិភាគទានដល់ការបង្កើនសក្តានុពលនៃសាលាកូមិទ្ធិរដ្ឋបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធា រណៈប្រកបដោយកិត្យានុភាព និងទទួលបានការទុកចិត្តដោយពេញលេញពីមន្ត្រីរាជការ និងសាធារណៈជន។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានបង្ហាញនូវការគាំទ្រដ៏ធំធេងចំពោះសិក្ខាសាលានាថ្ងៃនេះ។ ខ្ញុំក៏សូមសម្តែងនូវអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលអាស្រ័យម៉ុង តាមរយៈទីភ្នាក់ងារ GIZ ដែលជួយឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់កិច្ចដំណើរការ សិក្ខាសាលាពិគ្រោះយោបល់នេះ។ ខ្ញុំសូមជូនពរជ័យមហាប្រសើរជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ទទួលបាននូវសេចក្តីសុខ សុកមង្គល និងជោគជ័យក្នុងការងារ និងគ្រួសារ កុំបីឃ្លៀងឃ្លាត ឡើយ។

**សូមអរគុណ !**